

အပိုကပိုက

AWIG-AWIG

၇၁ကပကွယကွၢ်ကွၢ်ကွၢ်

DESA PAKRAMAN PEGUYANGAN

ကွၢ်သယကွၢ်ကွၢ်ကွၢ်ကွၢ်

KECAMATAN DENPASAR BARAT

MURDHA CITTA

Malarapan panghyangning, lan wara nugraha Ida Sang Hyang Widhi Wasa kaping kalih Ida Betara Betari sane malingga malinggih ring Parhyangan Desa Pakraman, gumanti prasida kapidabdaban tur kasuratang awig-awig sane madasar antuk pasuka-dukan manut sima dresta saking nguni sane sampun mamargi.

Awig-awig pinaka sepat siku-siku pamatut mangda prasida katelebang saha kalaksanayang olih para krama desa maka sami mawastu lamakane nemu karahajengan sagilik saguluk tata tentrem kerta raharja.

Desa kaangehang Buana Agung, pawongania pinaka Buana Alit wantah patut jangkep kasumanggemang tur kamargiang manut Tri Hita Karana, luirnia:
ha. Parhyangan, makadi Pura Desa sane kasungsung olih krama dsea genah ngarcana majeng ring Ida Sang Hyang Parama Kawi pinaka jiwa desa;
na. Pawongan, minakadi krama desa saha warga desa maka sami sane mapawakan bayu pramana gumanti desa prasida molah maprawerti;
ca. Palemahan, minakadi tanah utawi karang kakuuban desa pinaka stula desa anggen nyanggra pidabdab lan pikamkam desa.

Adung ring patemon Buana Agung lan Buana Alit dumogi nemu karahajengan santa jagadhita, sinanggeh murdhaning para yojana pangriptaning awig-awig desa manut linging sastra dresta miwah sima dresta minakadi purwadresta. lokadresta lan desa dresta.

Dumogi Ida Sang Hyang Widhi Wasa pamekas Ida Betara Betari sane malingga malinggih ring Parhyangan desa satata asung kerta wara nugraha micayang karahajengan gumanti awig-awig puniki patut prasida kasungkemin ring para krama sami.

Desa Pakraman Peguyangan

មិនកើត
បន្តការផ្ដាច់មិនមែន
រាងកាយបន្តបន្ទាប់មក

ម៉ែងសិរា	២១
បំណាច់មាតាភ្លេងបំណាច់ក្រាបបាតបាតក្រាប	២២
ប្រមូលស្លាប់ក្រ	២៣
ប្រើប្រាស់ស្លាប់ក្រ	២៤
ប្រើប្រាស់ស្លាប់ក្រ	២៥
ប្រើប្រាស់ស្លាប់ក្រ	២៦
ប្រើប្រាស់ស្លាប់ក្រ	២៧
ប្រើប្រាស់ស្លាប់ក្រ	២៨
ប្រើប្រាស់ស្លាប់ក្រ	២៩
ប្រើប្រាស់ស្លាប់ក្រ	៣០
ប្រើប្រាស់ស្លាប់ក្រ	៣១
ប្រើប្រាស់ស្លាប់ក្រ	៣២
ប្រើប្រាស់ស្លាប់ក្រ	៣៣
ប្រើប្រាស់ស្លាប់ក្រ	៣៤
ប្រើប្រាស់ស្លាប់ក្រ	៣៥
ប្រើប្រាស់ស្លាប់ក្រ	៣៦
ប្រើប្រាស់ស្លាប់ក្រ	៣៧
ប្រើប្រាស់ស្លាប់ក្រ	៣៨
ប្រើប្រាស់ស្លាប់ក្រ	៣៩
ប្រើប្រាស់ស្លាប់ក្រ	៤០
ប្រើប្រាស់ស្លាប់ក្រ	៤១
ប្រើប្រាស់ស្លាប់ក្រ	៤២
ប្រើប្រាស់ស្លាប់ក្រ	៤៣
ប្រើប្រាស់ស្លាប់ក្រ	៤៤
ប្រើប្រាស់ស្លាប់ក្រ	៤៥
ប្រើប្រាស់ស្លាប់ក្រ	៤៦
ប្រើប្រាស់ស្លាប់ក្រ	៤៧
ប្រើប្រាស់ស្លាប់ក្រ	៤៨
ប្រើប្រាស់ស្លាប់ក្រ	៤៩
ប្រើប្រាស់ស្លាប់ក្រ	៥០

PIDAGING
MAKA BANTANG AWIG-AWIG
DESA PAKRAMAN PEGUYANGAN

Murdhacitta	ha
Maka bantang Awig-Awig Desa Adat Bunga Mekar	na
PRATHAMAS SARGAH: Aran lan Wewidangan	1
DWITIYAS SARGAH : Patitis lan Pamikukuh.	3
TRITIYAS SARGAH : Sukerta Pamitegep.	4
Palet 1 Indik Krama	4
Palet 2 Prajuru Dulun / Prajuru Desa	8
Palet 3 Indik Kulkul.	10
Palet 4 Indik Paruman	12
Palet 5 Indik Dusta miwah Bhaya.....	13
Palet 6 Indik Druen Desa	15
Palet 7 Indik Wewangunan.....	18
Palet 8 Indik Wewalungan	20
CATURTAS SARGAH : Sukerta Tata Agama	20
Palet 1 Indik Dewa Yadnya	20
Palet 2 Indik Resi Yadnya	25
Palet 3 Indik Pitra Yadnya.....	27
Palet 4 Indik Manusa Yadnya	31
Palet 5 Indik Bhuta Yadnya	32
PANCAMAS SARGAH : Sukerta Tata Pawongan	33
Palet 1 Indik Pawiwahan	33
Palet 2 Indik Nyapihan	36

ບູຮານ ໑ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໒ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໓ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໔ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໕ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໖ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໗ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໘ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໙ ທີ່ເຂົ້າສູ່ສາສາ	໑໑
ບູຮານ ໑໐ ທີ່ເຂົ້າສູ່ສາສາ	໑໑

Palet 3	Indik Sentana	38
Palet 4	Indik Warisan	40
SAT SARGAH :	Wicara lan Pamidanda	43
Palet 1	Indik Wicara	43
Palet 2	Indik Pamidanda	44
SAPTAMAS SARGAH :	Nguah-Nguuhin Awig-Awig	45
ASTAMAS SARGAH :	P a m u p u t	45

ປະທັບສູນກາງ
ທາງສູ່ອິດທາງສູນກາງ
ທາງສູ່ອິດທາງສູນກາງ

- [illegible]

PRATHAMAS SARGAH
ARAN LAN WEWIDANGAN DESA
PAOS 1

- (1) Desa Adat puniki mawasta Desa Pakraman Peguyangan.
- (2) Jebar kakuub wewidangan mawates nyatur :
- ha. Sisi Wetan ring Desa Adat Kedua / Peraupan.
 - na. Sisi Kulon ring Desa Adat Sading / Pohgading.
 - ca. Sisi Lor ring Desa Adat Tegal / Darmasaba.
 - ra. Sisi Kidul ring Desa Adat Denpasar
- (3) Wewidangan palemahan Desane kaepah dados 23 (telulikur) banjar patus luire :
- | | |
|--------------------------|--------------------------|
| 1. Banjar Tagtag Kelod. | 13. Banjar Den Yeh. |
| 2. Banjar Tagtag Tengah. | 14. Banjar Batur. |
| 3. Banjar Tagtag Kaja | 15. Banjar Belusung. |
| 4. Banjar Hita Bhuwana | 16. Banjar Bualang. |
| 5. Banjar Dakdakan. | 17. Banjar Saih. |
| 6. Banjar Kerta Bari | 18. Banjar Gunung. |
| 7. Banjar Pemalungan. | 19. Banjar Pangtebel. |
| 8. Banjar Tektek. | 20. Banjar Umadesa. |
| 9. Banjar Pulagambang. | 21. Banjar Pondok. |
| 10. Banjar Benaya | 22. Banjar Benbiyu. |
| 11. Banjar Tengah. | 23. Banjar Punduh Kulit. |
| 12. Banjar Kepuh. | |
- (4) Wates wewidangan palemahan banjare, kamanggehang antuk paruman desa.

- (១) ហេតុអ្វីប្រើប្រាស់ក្បួនសន្យាទាំងបីប្រភេទគ្រប់ប្រភេទក្នុងក្របខណ្ឌនីមួយៗនៃចំណែកក្បួននីមួយៗនៃការបកស្រាយក្បួនសន្យាសាមញ្ញ។
- (២) ក្នុងក្របខណ្ឌនីមួយៗនៃការបកស្រាយក្បួនសន្យាសាមញ្ញ។
- (៣) ក្នុងក្របខណ្ឌនីមួយៗនៃការបកស្រាយក្បួនសន្យាសាមញ្ញ (ឧទាហរណ៍: ឯកសារសន្យាសាមញ្ញ)។
- (៤) ចំណែកនៃក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព (ឧទាហរណ៍: ក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព)។

ប្រការ ១២

សន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព:

- (ក) ប្រការសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព។
- (ខ) ក្នុងក្របខណ្ឌនីមួយៗនៃការបកស្រាយក្បួនសន្យាសាមញ្ញ។

ប្រការ ១៣

- (ក) ចំណែកនៃក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព (ឧទាហរណ៍: ក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព)។
- (ខ) ចំណែកនៃក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព (ឧទាហរណ៍: ក្បួនសន្យាសាមញ្ញដែលបានកំណត់ឱ្យមានសុពលភាព)។

- ၁၇၆
- ၂၈၁
- ၂၈၂
- ၂၈၃
- (5) Anut ring munjung lungsur cacah jiwa, pawongania, pah-pahan banjare rauhing wates wewidangania, wenang robah manut pamutus paruman desa.
 - (6) Banjar wenang kepah dados tempekan manut pamutus paruman banjar.
 - (7) Banjar wenang ngardi awig-awig miwah parareman-parareman pamikukuh-nyane (makadi pamikukuh) banjar.
 - (8) Awig-awig kalih parareman banjar tan wenang lempas ring awig-awig miwah parareman desane saha taler kalingga tanganin antuk Kelihan Desa/BendesaAdat maka pamikukuh dumugi dados kalaksanayang.

PAOS 2

Sakuub wewidangan desane manut dresta luire :

- ၂၈၄
- (1) Pupulan karang paumahan sinanggeh palemahan desa pakraman.
 - (2) Setra, sawah miwah tegal ring sakuub wewidangan desa, sajabaning palemahan desa pakraman, manggeh tlajakan desa.

PAOS 3

- ၂၈၅
- ၂၈၆
- (1) Awig-awig parareman-parareman miwah sahanan pasuaran desane manggeh kajejerang ring sakuub wewidangan desane sami.
 - (2) Awig-awig miwah parareman subak-subak ring tlajakan desane tan maren manggeh kainggilang.

ឱ្យបែបស្នងការ
 បង្កើនស្ថានភាពជនក្រីក្រ
 បទបទដ្ឋាន ៣១

ៗជាធរមានបង្កើនការគ្រប់គ្រងការងារក្នុងប្រទេសកម្ពុជា :

- (ក) បង្កើនការគ្រប់គ្រងការងារក្នុងប្រទេសកម្ពុជា
- (ខ) បង្កើនការគ្រប់គ្រងការងារក្នុងប្រទេសកម្ពុជា
- (គ) បង្កើនការគ្រប់គ្រងការងារក្នុងប្រទេសកម្ពុជា
- (ឃ) បង្កើនការគ្រប់គ្រងការងារក្នុងប្រទេសកម្ពុជា

បទបទដ្ឋាន ៣១

បង្កើនស្ថានភាពជនក្រីក្រ :

- (ក) បង្កើនស្ថានភាពជនក្រីក្រ
- (ខ) បង្កើនស្ថានភាពជនក្រីក្រ
- (គ) បង្កើនស្ថានភាពជនក្រីក្រ

DWITYAS SARGAH
PATITIS LAN PAKIKUKUH
PAOS 4

Desa Pakraman Peguyangan puniki ngamanggehang pamikukuh minakadi :

- (1) Pancasila sane mungguh ring Undang-Undang dasar 1945.
- (2) Undang-Undang Dasar 1945, pamekas pasal 18.
- (3) Tri Hita Karana manut sadacara agama Hindu.
- (4) Perda No. 03 tahun 2001, Gubernur Bali ngeninin indik Desa Pakraman.

PAOS 5

Luir Patitis Desa Pakraman Peguyangan :

- (1) Mikukuhang miwah ngrajengan Agama Hindu.
- (2) Nginggilang tata prawertining maagama
- (3) Ngrajegang kasukertan desa saha pawonganian sakala kalawan niskala.

TRITIYAS SARGAH
SUKERTA TATA PAKRAMAN
PALET 1
INDIK KRAMA
PAOS 6

- (1) Sane kabaos Krama Desa Pakraman Peguyangan inggih punika kula warga sane magama Hindu, magenah ring palaba pura utawi, krama sane magenah tetep sajeroning palemahan Desa Pakraman Peguyangan
- (2) Kula warga sane jenek mapaumahan ring Desa Pakraman peguyangan sane nenten maagama Hindu sinanggeh krama tamiu, taler sane maagama Hindu sane nenten madue genah tetep.
- (3) Yening wenten tamiu/jadma numpang wiadin nyewa umah, ring wewidangan Desa Pakraman Peguyangan laminipun lintangan ring 3 (tigang) sasih salantur-ipun patut i tamiu punika kauduh tedun makrama banjar patus.
- (4) Yening tamiu punika tan nganutin awig-awig Desa Pakraman Peguyangan, salanturipun patut i krama desa sane ngajak tamiu punika, kasisipang tur kadanda, sane patut kataur antuk i tamiu punika manut pararem desa miwah banjar.
- (5) Tamiu sane magenah ring umah anak sane tan sareng makrama desa adat, tan kakeniang batu-batu kalih dana sane marupa urunan adat.
- (6) Yening wenten tamiu.jadma sane nganutin awig-awig Desa Pakraman Peguyangan, ritatkala tamiu punika ngwentenang upacara agama , i tamiu punika polih pangayom saking krama desa adat puniki.

ບາງບາສີ ໑ ຄ

ສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ
ງູລູບິບເກຢ່າຍຕາບຸນີ ບາງບາສີ ໑ ຄ

ບາງບາສີ ໑ ບ

ສະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ:

- (ກ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ
ຕະສາກສາຍງູລູບິບເກຢ່າຍ
- (ກຸ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ

ບາງບາສີ ໑ ຄ

ບາງບາສີ ໑ ຄ ສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ

- (ກ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ
- (ກຸ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ
- (ກຸ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ
- (ກ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ

ບາງບາສີ ໑ ຄ

ສະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ

- (ກ) ຍະນິທຸກທາສູງຍາດທະນາດຳບິຕຸ້ງບຸລິສາສຸຍຕາບຸນີ ສູງກຸ່ມຕະສາກສາຍງູລູບິບເກຢ່າຍ

PAOS 7

Krama desa adat inggih punika krama ngarep, kulawarga sane sampun mawiwaha tur sampun katedunang makrama banjar patus.

PAOS 8

Kawit dados krama desa miwah banjar :

- (1) Mawiwit antuk jumenek mapaumahan, tur ngrereh pangupajiwa sajeroning palemahan Desa Adat Peguyangan.
- (2) Malarapan antuk pawiwahan.

PAOS 9

Panamayan tedun makrama desa / banjar :

- (1) Malarapan antuk pawiwahan ri sampun katedunang makrama banjar.
- (2) Malarapan ngrereh karya saha jumenek sakirangnia 3 (tigang) sasih ri sampun katedunang makrama banjar.
- (3) Malarapan antuk matilar rahayu warga desa seosan patut ri sampun saking atur supeksa ring prajuru Desa Pakraman Peguyangan.
- (4) Nyantos 6 (enem) sasih mawiwit pawiwahan.

PAOS 10

Sahanan krama Desa Peguyangan sami keni tetegenan (ayah-ayah) luihipun:

- (1) Sumanggup nyiwi Pura Desa, Pura Puseh lan Pura Dalem sane sampun kepah panyiwiania suang-suang.

- (2) Tinut ring sadaging awig-awig, miwah pararem-pararem Desa Peguyangan.
- (3) Naur pamopog maketah/inakuehnyane 25 (selawe) kilogram beras ring Pura Dalem suang-suang saha pejati sajangkepnyane, ring Pura Desa, Pura Puseh lan Pura Dalem.
- (4) Sahanan krama desa pkraman keni ayah-ayah sakadi ring sor :
- ha. Ayah ngarep saking krama ngarep.
- na. Ayah balu saking krama balu.
- ca. Ayah roban saking krama dandanan waris (1) miwah (2) maka pingajeng sane sampun munggah deha truna tur katedunan dados sekaa truna.
- (5) Prade rikalaning ngayah wenten sinalih tunggil krama sane matilar tan pasadok ring prajuru sadereng puput karya, wenang krama inucap keni pamidanda kawastanin, tajak laba yan wenten pasadok ring prajuru keni danda $\frac{1}{2}$ (saparo).

PAOS 11

Tetegenan Krama Desa Peguyangan sakadi ring sor:

- (1) Patut satinut ring sadaging awig-awig, pasuara miwah sahanan pararem desa..
- (2) Krama ngarep keni ayah miwah pepeson sajangkepnyane (mamungkul).
- (3) Krama balu keni ayah lan pepeson saparo jengkep.
- (4) Krama deha truna keni ayah-ayahan anut kawigunannia.
- (5) Banjar Batur krama sane magenah ring palaba pura, sane madue auban ring Pura Desa, Puseh, miwah Pura Dalem mawuwuh ayah-ayahan luire:
- ha. Mareresik sajeroning pura miwah rikala kawentenang upakara (manut dresta).
- na. Nyungsung lan nyimpen Ida Betara rikala wenten upacara.
- ca. Banjar Batur sane nganbel palaba pura keni ayah mareresik ring Pura Puseh sabaler Bale Agung nemu piodalan, Galungan tur Kasanga.

- ra. Kulawarga Sengguan sane magenah ring palaba pura keni ayah muput pacaruan / Tawur Kasanga.
- ka. Ayah ring Pura Desa kaenterang antuk Jero Gede Peguyangan kewannten sadaging miwah prabea upakara sami wantah katiba ring desa pakraman.
- da. Jero Tengah Peguyangan ritatkala kawentenang upacara piodalan patut ngrauhin sang wiku (Ida Pedanda) jagi muputang karya saha prabeania.
- ta. Jero Pohdading polih tetegenan ngingu sekaa gong ritatkala piodalan ring Pura Desa Peguyangan (rahina Redite Sinta).
- sa. Para menak ring Desa Pakraman Peguyangan sami ngiring ngelungang tur nyineb Ida Betara ring Pura Desa Peguyangan ritatkala kawentenang upacara.
- wa. Para menak luput ayah-ayahan ring desa.

PAOS 12

Krama desa pkraman kadadosang:

- (1) Mapuangkid utawi tan tedun :

ha Rikala mapawangunan, ngerabin, mayadnya, nandur (mamulih) matepetin kaluasan lan seosan punika.

na. Kengin tempo wantah apisan, sajawaning wenten kabebasan antuk Prajuru / Dulu-Dulu.

- (2) Nyada, mapiteges ngamademang ayah, ri sampun mayusa 70 munggah (lanjut yusa) utawi sampun wenten panyade, wiadin pinunas ngraga.

- (3) Nyade utawi nyledihinin (nyuksukin) ayah, tur sane kadadosang ri sampun munggah deha truna utawi mresidayang nganutin krama.

- (4) Mogpog, ngetut ayah saha pepeson antuk arta brana.

- (5) Ngewot, ngentos ayah/saha pepeson antuk arta brana duaning kasudi antuk sang amawang rat wiadin kaluasan paling kedik 6 (enem) sasih.

បញ្ជី ១៣
 អំពីការប្រកាស/ប្រកាស
 ប្រកាស ១៣

- (៣) រដ្ឋបាលប្រឹក្សាប្រកាស/ប្រកាសអំពីការប្រកាស៖
- ៤១ គំរូប្រកាសប្រកាស/ប្រកាសអំពីការប្រកាសប្រកាស
 - ៥១ បញ្ជីប្រឹក្សាប្រកាស
 - ៦១ បញ្ជីប្រឹក្សាប្រកាស
 - ៧១ បញ្ជីប្រឹក្សាប្រកាស
 - ៨១ បញ្ជីប្រឹក្សាប្រកាស
 - ៩១ បញ្ជីប្រឹក្សាប្រកាស
- (៤) ប្រកាសប្រឹក្សាប្រកាស/ប្រកាសអំពីការប្រកាសអំពីការប្រកាស (អំពី) ប្រកាស
 អំពីការប្រកាសអំពីការប្រកាស

បញ្ជី ១៤

- ប្រឹក្សាប្រកាស/ប្រកាសអំពីការប្រកាស/ប្រកាសអំពីការប្រកាស
- (៣) គំរូប្រកាសប្រកាស/ប្រកាសអំពីការប្រកាសប្រកាស
- (៤) គំរូប្រកាសប្រកាស/ប្រកាសអំពីការប្រកាសប្រកាស
- (៥) គំរូប្រកាសប្រកាស/ប្រកាសអំពីការប្រកាសប្រកាស
- (៦) គំរូប្រកាសប្រកាស/ប្រកាសអំពីការប្រកាសប្រកាស

PALET 2
INDIK DULUN /RAJURU DESA
PAOS 13

- (1) Desa Adat Peguyangan puniki kaenterang antuk :
- ha. Kelihan Desa Pakraman / Bendesa Adat maka panua krama desa pakraman.
 - na. Patajuh pinaka wakil.
 - ca. Panyarikan pinaka juru surat.
 - ra. Patengen pinaka juru raksa, muang.
 - ka. Kasinoman pinaka juru arah.
- na. Prajuru Banjar/ Prajuru Desa Pakraman kaadegang suenipun 3 (tigang) warsa, wusan punika dados malih kapilih.

PAOS 14

Swadharmaning prajuru-prajuru desa pakraman / banjar wantah nyanggra minakadi :

- (1) Kelihan Desa Pakraman/ Bendesa Adat mangda ngrajegang daging Awig-Awig Desa Pakraman puniki miwah pamutus.
- (2) Kelihan Desa Pakraman/Bendesa wenang ngamanggehang sisip pamidanda ring krama desa pakraman sane mamerang linging awig-awig desa pakraman puniki.
- (3) Kelihan Desa Pakraman wenang nibakang saluiring dedauhan desa pakraman manut linging awig-awig desa pakraman puniki.
- (4) Kelihan Desa Pakraman/Bendesa wenang nyatur pariksa saluiring parhyangan desa, manawita wenten sane rusak tur patut kabecikang.

- [illegible]

បុរាណសាស្ត្រ ៣១

- (ក) ចោទសាក្សីម្នាក់ម្នាក់ទៀត ត្រូវបានបញ្ជាក់ថា គាត់បានឃើញការសម្លាប់ ដោយ
មិនប្រកាន់សារព្រះពុទ្ធិសាសនា ឡើយ ។
- (ខ) បញ្ជាក់ថា គាត់បានឃើញការសម្លាប់ ដោយមិនប្រកាន់សារព្រះពុទ្ធិសាសនា ឡើយ ។
- (គ) គាត់បានឃើញការសម្លាប់ ដោយមិនប្រកាន់សារព្រះពុទ្ធិសាសនា ឡើយ ។
- សាក្សីម្នាក់ម្នាក់ទៀត ត្រូវបានបញ្ជាក់ថា គាត់បានឃើញការសម្លាប់ ដោយ
មិនប្រកាន់សារព្រះពុទ្ធិសាសនា ឡើយ ។

- (5) Kelihan Desa Pakraman/Bendesa wenang marumang Prajuru Desa Pakraman, para panglingsir desa, para juru banjar, miwah para pamangku sami ngwentenang darma tetimbang ritatkala wenten karya adat sane pacang kalaksanayang antuk krama desa pakraman sami.
- (6) Kelihan Desa Pakraman/Bendesa wenang satata adung sareng ring sang amawa rat, ring saluiring bebaosan miwah karya.
- (7) Kelihan Desa Pakraman/Bendesa wenang setata prayatna ring desa tata cara, mangda sampunang jantos wenten krama desa sane mamurug.
- (8) Kelihan Desa Pakraman/Bendesa, sareng pamangku-pamangku nabdab saha luiring aci miwah caru sane pacang katur ring Kali lan Bale Agung.
- (9) Kelihan Desa Pakraman/Bendesa wenang nyatur pariksa ritatkala wenten sinalih tunggil krama desa pakraman makarya suka miwah duka.
- (10) Kelihan Desa Pakraman/Bendesa wenang nuntun saha ngenterang warga desa/banjar ngupadi nginggilang Sang Hyang Agama, kasucian kahyangan-kahyangan, kasucian pawongan, kasucian palemahan miwah tata cara ngangge setra.
- (11) Kelihan Desa Pakraman/Bendesa, wenang nuntun saha nyaksinin tata cara miwah sangsaraning kauripan mabuat, sane ngilitang sulur pakulawargan.
- (12) Kelihan Desa Pakraman/Bendesa wenang ngwakilin desa utawi banjare matemuang baos ring sapa sira ugi.
- (13) Miwah sane seosan manut dresta.

PAOS 15

- (1) tata cara muputang swadarma ring ajeng, tan maren patut anut ring awig-awig pacaruan, dresta, miwah Pamutus Paruman Desa utawi Banjar.
- (2) Panglaksana ring ajeng patut kasiarang ring paruman desa utawi banjar kapungkuripun.
- (3) Kelihan Desa pakraman/Bendesa miwah Kelihan Banjar, sumakuta natak pamutus paruman desa utawi banjar ngawinin panglaksanaan swadarmannia suang-suang.

PALET 3
INDIK KULKUL
PAOS 16

- (1) Kulkul desa miwah kulkul banjare tan wenang katepak, yan tan manut ring daging awig-awig puniki.
- (2) Tabuh tetepakan kulkul pastika, masios-siosan manut tetujonnia luire:
- ha. Tengeran upakara yadnya desa utawi banjar ngempang sakadi lumrah.
 - na. Tengeran ngawit nglaksanayang pakaryan desa/banjar manut sakadi lumrah.
 - ca. Tengeran sinalih tunggil warga banjar/desa pakraman sane oadem/ seda, pasuaran kulkul atuludan lambat.
 - ra. Tengeran wenten umah puun bulus 1 (tulud) nglantur (tung, tung, tung, tung, tung).
 - ka. Tengeran wenten anak kamalingan: bulus 1 (tulud) cutet (tung, tung, tung).
 - da. Tengeran wenten anak kabaak: bulus 2 (kalih) tuludan (tung, tung, tung) (tung, tung, tung).
 - ta. Tengeran wenten duracara miwah ngamuk: bulus 3 (tigang) tuludan (tung, tung, tung) (tung, tung, tung) (tung, tung, tung).
 - sa. Tengeran ngwaliang sane mapitulung, pasuaran kulkule banban kaping tiga : (tung ..., tung ..., tung).
- (3) Kulkul desane tan wenang katepak sajawaning mula wantah tengeran, patut katiwakang ring wong desane sami, upami yadnya desa, paruman/pakaryan wong desa sanggrahan miwah bayapati.

PAOS 17

- (1) Kukul desane miwah kukul banjare tan wenang katepak yan tan sangkaning kabebasan utawi pituduh Kelihan Banjar/Desa Pakraman suang-suang manut dudonan, sawawaning rikala pacang ngwentenang tengeran kadi menggah nagingin kadi menggah ring paos 16, baris, 3, 4, 5, 6.
- (2) Tan nepak, tan sangkaning pituduh, patut digelis atur upeksa ring Kelihan Banjar makabuatang panepake kadi ring ajeng.

PAOS 18

Sahananning kukul banjar ring wewidangan Desa Pakraman Peguyangan, patut nyarengin katepak prade wenten sinalih tunggil kukul banjar/ desa pakraman nyinahang wenten amuk/bayapati.

PAOS 19

- (1) Pasuaran kukul tengenan pakaryan patut katedunin antuk ayahan manut ring daging dedahuan utawi siaran.
- (2) Pasuaran kukul tengeran baya paos 16 patut katedunin antuk sahananing ayah lanang saha gegawan pamitulung manut rupa bayane.

PAOS 20

Suaran kukul sekea-sekaa saluiring/sakaluring Desa Pakraman Peguyangan tan wenang nyarengin suaran kukul desa miwah banjar.

បញ្ចូល ១៤១
ហិរញ្ញវត្ថុ ១២១
បញ្ចូល ១២១

[illegible]

មហាសិរី ២២

[illegible]

မၤမၤသါ၊ ဗွဲဗွဲ၊

- [illegible]

PALET 6
INDIK PARUMAN
PAOS 21

Paruman ring Desa Pakraman Peguyangan kawentenang asasih nemuang rahina Wrehaspati Wage kasarengin/kamiletin antuk kelihan banjar pakraman sawewengkoning Desa Pakraman Peguyangan. saosan ring asasih apisan taler paruman kawentenang manut kabuatanipun.

PAOS 22

Paruman kengin kalanturan/kamargiang yening sampun kamiletin/kasarengin antuk para prajuru/kelihan-kelihan/pamangku miwah para pangajeng ring desa parkraman lintangan ring atenga

PAOS 23

- (1) Pikenoh paruman kabaos pastika, yening sampun kacumponin antuk sinareng sami sane rauh, majalaran panyungkem pararem.
- (2) Pamuput-pamuput peparuman kabaos manggeh pastika , tur manggeh dados awig-awig/pasuara yening sampun kacumponin olih lintangan ring atenga saking gebogan sane rauh.

ບູລີ ໑໑
 ທີ່ສູງເພີ່ມກຳລັງ
 ບາງບາງສິ່ງ

- (໓) ສາມາດສົ່ງກຳລັງບາງບາງສິ່ງທີ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່
 ບໍ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
- (໔) ບາງບາງສິ່ງທີ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
 ບາງ ບາງບາງສິ່ງ
 ສາ ບາງບາງສິ່ງ
 ສາ ບາງບາງສິ່ງ
 ກາ ບາງບາງສິ່ງ
 ສາ ບາງບາງສິ່ງ
- (໕) ທີ່ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
 ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້

ບາງບາງສິ່ງ ໑໑

- (໓) ສາມາດສົ່ງກຳລັງບາງບາງສິ່ງທີ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່
 ບໍ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
- (໔) ທີ່ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
 ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
- (໕) ທີ່ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້ ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້
 ບາງບາງສິ່ງທີ່ບໍ່ສາມາດສົ່ງສົ່ງໄດ້

PALET 5
INDIK DUSTA MIWAH BAYA
PAOS 24

- (1) Sahananing warga desa prade uninga ring kawentenang jadma malaksana dusta, patut digelis, utawi pramangki atur uninga ring i prajuru desa/banjar.
- (2) Laksana sane sinanggeh dusta, kadi kecaping ring ajeng luire pawilangan ipun:
- ha. Jiwa baya
 - na. Arta baya
 - ca. Geni baya
 - ra. Pamlegandang pamekas
 - ka. Dura cara ring agama.
- (2) Bilih mamuat kawentenang ipun, sang inucap patut digelis nyuarayang kulkul banjar anut ring rupan panglaksanaan dustane.

PAOS 25

- (1) Sahanan warga desa prade uning kawentenang baya utawi panangkan baya, patut pramangkin atur uninga ring i prajuru.
- (2) Bilih mamuat kawentenang ipun, sang uning utawi sang ngancundukang, patut digelis masadok ring i prajuru, tur nyuarayang kulkul banjar.
- (3) Baya upaminipun, umah puun, ngamuk, mwah sane seos-seosan.

PAOS 26

- (1) Warga desa sane kaicalan kamalingan, patut nglapor/masadok ring i prajuru banjar/desa sapunapi sane katibakang, ring i prajuru inucap.
Prade wenten sane patut pacang kamargiang maseserep, patut nunas kabebasan miwah panuntun ring i prajuru banjar/desa.
- (2) Prade katibakan maseserep, tur paseserepe yan nglangkungin ring banjar seosan, patut nunas kabebasan utawi uak-uakan ring kelihan banjar seosan irika.
- (3) Kelihan inucap ngicenin piteket/pawarah-pawarah, mangda tata cara maseserep manut kadi dresta.

PAOS 27

- (1) Sahanan warga desane prade wenten polih ngacundukang wiadin nuduk barang marupa napi saluiripun, patut masadok miwah matur uninga ring kelhan banjar.
- (2) Kelihan inucap mangda/mangdane nyiarang indik barang sane kacunduk punaka, tur sinalih warga sane madrue kaicalan/ barang punaka, sida miawantun, ngamolihang barangnyane.
Sang sane ngangken barang punika, patut nyiarang antuk bukti/saksi mungguing barang-barang punika wantah padruennyane.
- (3) Sasampun lintangan ring tigang sasih taler tan wenten anak/jadma sane ngangkenin, wenang barang-barang punika kadruenang antuk sang nuduk utawi patut nganutin undang-undang saking amawarat.

ឆ្នាំទី១៖ - ១
 បំណងប្រែប្រួលក្រុមប្រឹក្សា
 បុរាណសាស្ត្រ ក្នុង

ចក្រភពកម្ពុជា សហរដ្ឋប្រជាមានិតកម្ពុជា រាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា
 ប្រកាស

បុរាណសាស្ត្រ ក្នុង

បញ្ជីបុរាណសាស្ត្រប្រកាសប្រើប្រាស់ប្រាសាទបុរាណសាស្ត្រ

(ក) ចក្រភពកម្ពុជា សហរដ្ឋប្រជាមានិតកម្ពុជា រាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា
 ប្រកាស ប្រើប្រាស់ប្រាសាទបុរាណសាស្ត្រ ក្នុង ប្រាសាទបុរាណសាស្ត្រ ក្នុង ប្រាសាទបុរាណសាស្ត្រ ក្នុង

(ខ) ចក្រភពកម្ពុជា សហរដ្ឋប្រជាមានិតកម្ពុជា រាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា
 ប្រកាស ប្រើប្រាស់ប្រាសាទបុរាណសាស្ត្រ ក្នុង ប្រាសាទបុរាណសាស្ត្រ ក្នុង ប្រាសាទបុរាណសាស្ត្រ ក្នុង

បុរាណសាស្ត្រ ក្នុង

សហរដ្ឋប្រជាមានិតកម្ពុជា រាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា

បុរាណសាស្ត្រ ក្នុង

សហរដ្ឋប្រជាមានិតកម្ពុជា រាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា
 ប្រកាស

PALET 6
INDUK DRUEN DESA
PAOS 28

Tanah tegal, sawah druen pura, amongan krama desa pakraman kawastanin palaba pura.

PAOS 29

Palaba Pura Desa Peguyangan marupa sakadi ring sor puniki :

- (1) Tanah tegal, linggahipun 2,025 ha, magehan ring Desa Peguyangan, Pipil no. 970, Persil no 20 dp, 21 dp, 156 dp
- (2) Tanah sawah, linggahipun 4,110 ha, magenah ring Subak Pakel, Pipil no 4547, Persil no Klas II

PAOS 30

Sahanan druen desa sane marupa tanah sawah, tegal patut wenten ilikitanipun.

PAOS 31

Sakancan palaba pura punika kaenterang olih i prajuru manut pararem krama desa pakraman

ບາບວາສີ ໑໘໘

ບົກສານິກົມບົກສານິກົມ/ບຸກບວສານິກົມບົກສານິກົມ ບຸກບວສານິກົມບົກສານິກົມ ບຸກບວສານິກົມບົກສານິກົມ
ສານິກົມບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມ

ບາບວາສີ ໑໘໙

ອ່ານກຳລັງບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມບຸກບວສານິກົມ

(໑) ກິບຸກບວ:

ບາ ບຸກບວ

ສາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

ກາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

ບາ ບຸກບວສານິກົມ

ນາ ບຸກບວສານິກົມ/ບຸກບວສານິກົມ

ບາ ບຸກບວສານິກົມ

ກາ ບຸກບວສານິກົມ

ກາ ບຸກບວສານິກົມ

ກາ ບຸກບວສານິກົມ/ບຸກບວສານິກົມ

(໒) ກິບຸກບວ:

ບາ ບຸກບວສານິກົມ

ສາ ບຸກບວສານິກົມ

PAOS 32

Pikolih-pikolih/ pamupon palaba pura inucap, patut kaanggen mecikang, mamiara kalih ngupakara amongan krama desa pakraman manut parareman

PAOS 33

Tetangunan sane patut kapiara antuk i krama desa pakraman inggih punika :

(1) Ring Pura Desa :

- ha. Gedong.
- na. Palinggih kakalih.
- ca. Bale Murda.
- ra. Bale Gong.
- ka. Gedong lantang.
- da. Meru Gunung Agung.
- ta. Tugu Pan Balang Tamak.
- sa. Panyenger pura sami.
- wa. Bale wantilan.
- la. Bale Agung / Gedong Bale Agung
- ma. Bale Kulkul.
- ga. Bale Paselang.
- ba. Cakrabawa.
- ja. Pura Taman Gili, Taman Desa Pakraman Peguyangan.

(2) Ring Pura Puseh :

- ha. Gedong Puseh.
- na. Bale Piasan Kekalih.

នា បង្កើត

គា ឲ្យក្រុមប្រឹក្សាសភាសាខ្មែរ

គា បង្កើតក្រុមប្រឹក្សាសភាសាខ្មែរ

បទប្បញ្ញត្តិ

ចំពោះក្រុមប្រឹក្សាសភាសាខ្មែរ

(ក) កិច្ចការទូទៅ

២១ ប្រតិភូក្រុមប្រឹក្សាសភាសាខ្មែរ (ត្រូវការប្រតិភូ) មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ

គា ក្រុមប្រឹក្សាសភាសាខ្មែរ (មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ)

នា ក្រុមប្រឹក្សាសភាសាខ្មែរ (ប្រតិភូ) មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ

កា ក្រុមប្រឹក្សាសភាសាខ្មែរ (មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ)

គា ក្រុមប្រឹក្សាសភាសាខ្មែរ (ប្រតិភូ) មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ

(ខ) កិច្ចការប្រតិបត្តិ

២២ ប្រតិភូក្រុមប្រឹក្សាសភាសាខ្មែរ (ត្រូវការប្រតិភូ) មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ

(គ) ក្រុមប្រឹក្សាសភាសាខ្មែរ

២៣ ប្រតិភូក្រុមប្រឹក្សាសភាសាខ្មែរ (ត្រូវការប្រតិភូ) មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ

ឬ

(ឃ) កិច្ចការប្រតិបត្តិ

២៤ ប្រតិភូក្រុមប្រឹក្សាសភាសាខ្មែរ (មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ)

(ង) កិច្ចការប្រតិបត្តិ

២៥ ប្រតិភូក្រុមប្រឹក្សាសភាសាខ្មែរ (មានសិទ្ធិក្រុមប្រឹក្សាសភាសាខ្មែរ)

- ca. Padmasana
- ra. Tugu ring Tegal Penangsaran
- ka. Pakarangan pura samian.

PAOS 34

Tetangunan sane dados pamiaran para pamangku luihipun:

- (1) Ring Pura Desa.
 - ha. Palinggih Gunung Agung (Jero Petangan) A A Ngurah Bagus Arjana.
 - na. Ratu Ayu Mas (A A Rai Samping, cs.)
 - ca. Ratu Ayu Api (pangubuh, Ketut Rekug cs.)
 - ra. Ratu PACung Geni (I Wayan Dadab Pulugambang cs.).
 - ka. Ratu Sedahan (Pan Gata, cs Pulugambang).
- (2) Ring Pura Puseh.
 - ha. Pabaosan (Nyoman Rida, cs Banjar Kepuh).
- (3) Bale Agung.
 - ha. Palinggih Bale Agung (I Nyoman Windo, cs) Banjar Benbiyu.
- (4) Ring Pura Panyarikan.
 - ha. Palinggih-palinggih sami (Made Sepi, cs, Banjar Kepuh).
- (5) Ring Pura Manik Paum.
 - ha. Palinggih sami, kasarengan antuk krama subak.

PAOS 35

Ritatkala wenten krama desa pakraman mecikin/ ngwangun tetangunan sane dados amongan desa, tur yan sampun tetangunan punika puput, yan manawi wenten taler pangajroane sane sareng mecikin tetangunanipun, ipun dados nunas sisan tetangunan punika.

PAOS 36

Palaba pura tan wenang kaadol wiadin kagadiang antuk sapa sira ugi, sajawaning saking pakayun krama desa pakraman manut parareman.

PAOS 37

Asasih sasampune patirtan ring Pura Desa, mangda kawentenang paruman krama desa pakraman sane kawakilin antuk prajuru banjar suang-suang, ritatkala punika prajuru desa pakraman ngwentenang siaran/pasaddok indik dana utawi panelas prabea upakara miwah upacara inucap.

PALET 7

INDIK WEWANGUNAN

PAOS 38

Sane kawastanin wewangunan Banjar / Desa Pakraman inggih punika :

(1) Wewangunan ring Kahyangan Tiga :

ha. Palinggih-palinggih.

na. Bale Piasan.

ca. Bale Gong

ra. Bale Kulkul, miwah sane seos-seosan manut kabuatanipun

(2) Wewangunan Pakraman :

ha. Bale Banjar sajangkepipun , sajangkepyane.

na. Margi-margi / pategakan druen desa.

PAOS 39

Swadarmaning krama desa pakraman inggih punika :

(1) Ngardi wewangunan sara kabuatan.

(2) Miara wewangunan-wewangunan sapatutipun.

(3) Ngangge / migunang manut pituduh i prajuru.

PAOS 40

(1) Nyabran ngwangun patut :

ha. Masadok ring Prajuru / Dulu Desa, utaminipun prade wewangunan inucap ngeninin wates.

na. Ngangge asta bumi miwah gegulak asta kosala-kosali, sanistane manut ring patitis niskala.

ca. Tan nyayubin ka pisaga.

na. Prade wewangunan jantos nyayubin bilih-bilih tembok ring telenging bates, risampun kawarah tur kasadokang ring Dulu,wenang tembok inucap kagubar utawi sanistane mangda kakaryanang abangan.

បញ្ចប់ ១០
 ហិរញ្ញវត្ថុបុរាណ
 ហេតុអ្វី ១០

- (ក) សហគមន៍ក្រុងសាត បង្កើនបុរាណ (ក្រុង ហេតុអ្វី ១០) បង្កើនបុរាណ
 ក្រុងសាត បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
- (ខ) ប្រាង្គ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
- (គ) ប្រាង្គ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ

សាច់បង្កើនបុរាណ
 ស្រីសាច់បង្កើនបុរាណ
 បញ្ចប់ ១០
 ហិរញ្ញវត្ថុបុរាណ
 ហេតុអ្វី ១០

សាត បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ
 (ក) ប្រាង្គ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ បង្កើនបុរាណ

PALET 8
INDIK WEWALUNGAN
PAOS 41

- (1) Sahanan warga desa sane mamiara wewalungan (bawi, utawi banteng) patut sayaga nitenin negul/nglagar mangda tan ngrusakin karang utawi paumahan krama seos, bilih-bilih jantos ngranjing/ngletehin parhyangan-parhyangan desa.
- (2) Prade wenten wewalungan malumbar utawi ngeleb ngrusakang pakarangan/tetanduran krama seos, sang madue pakarangan punika patut mlungguhang ring sang madue wewalungan. Bilih yan wenten ngawenang karusakan kadulurin antuk nunas baos ring Prajuru / Kelihan Banjar mangda katiwakin pamidanda, ageng alit pawilangannia manut awig-awig Desa/Banjar.
- (3) Prade jantos ngletehin tegak suci, minakdi pamrajan, ri sampun kaparitas antuk Prajuru/Dulu, wenang sang nuenag kadanda marebu buu ageng tebasan-tebasan prayascita durmanggala utawi panca sata miwah bebek belang kalung, prade jantos ngletehin Kahyangan Tiga utawi Pura Pamaksan.

CATURTAS SARGAH
SUKERTA TATA AGAMA
PALET 1
INDIK DEWA YADNYA
PAOS 42

Sane kamanggehang Kahyangan Desa inggih punika :

- (1) Kanhyangan Tiga , luiripun :

- ha Pura Desa
- na Pura Puseh.
- ca. Pura Kahyangan Dalem.

(2) Pura Dang Kahyangan.

PAOS 43

Seos ring paos kaping 1 (siki) inucap wenten taler panembahan-penembahan utawi parhyangan-parhyangan lianan minakadi ring sor punika :

- (1) Pura Kawitan miwah Pura Dadia.
- (2) Pura Paibon.
- (2) Pamrajan, sanggah miwah sane lian-lianan

PAOS 44

Pura Kahyangan Desa utawi Kahyangan Tiga sane kabaos ring ajeng prabea upacara piodalan, miara wewangunannyane lan upacara sane lianan kasungkemin antuk kulawarga miwah i krama desa.

PAOS 45

Manut dresta sane sampun mamargi ring Desa Pakraman Peguyangan prabea upacara piodalan kasungkemin antuk para pamangku suang-suang / pamangkunnyaane suang-suang

PAOS 46

Ritatkala pamupon laba Pura Desa punika nenten jangkep angge prabea upakara miwah upacara ring Pura Desa, kakirangan prabea punika kasungkemin olih krama desa sareng sami, ageng alit manut parareman desa.

PAOS 47

Pura-pura sane munggah ring paos 2 (kalih) prabea patoyan utawi pamiarannya kasungkemin, antuk panyungsung pura punika suang-suang ageng alit manut parareman.

PAOS 48

Prade yan wenten warga desa nedunang pralingga utawi arca wiadin sakaluring pula-pali Widhi, sane magenah ring Gedong Kahyangan Tiga, nenten sangkaning pituduh i pamangku miwah prajuru desa, kpatut warga punika kadanda tur ngaturang caru manca kelud, sesepuh prayascita luih, agung alit danda punika manut parareman krama desa tur salanturipun i warga punika kaatur ring guru wisesa utawi ring sang amawang rat.

PAOS 49

Prajuru desa patut ngenterang krama desane ngemanggehang kasucian Kahyangan Tiga desane manut Dewa Tatwa.

PAOS 50

Bacakan letuh manut Dewa Tatwa, sane tan dados ngranjing ring Kahyangan Desa utawi parhyangan sane seosan, inggih punika.

- (1) Jadma istri, sebel raga, upaminnya: ngraja swala, madue oka wau medal, sadereng sang alit punika maupacara tigang sasih.
- (2) Jadma cuntaka sane madrue warga padem / seda, saderenge ngwentenang kakeludan / pakeludan.
- (3) Sahanan jadma patita luihipun wong mobot kasanggamen tan wenten ngangkenin, wong mamitra ngalang, wong sakit ila, jadma buduh, jadma cuntaka seosan sadurung kalukat, kaprayascita manut agama Hindu.
- (4) Jadma utawi kulawarga sane madue kamatian, karuron sadurung puput manut senger.
- (5) Sato mageng ngawit: bawi, banteng, kebo, kuda, sawawaning angge mivadnya.
- (6) Saluirng sane marupa letuh (leteh) manut agama Hindu minakadi : galih, rah, rambut, sakaluirng sane seosan.
- (7) Miwah sahanan cuntaka seosan.

PAOS 51

- (1) Sajeroning panyenger pura kpatutang krama desa nyungkemin iri Dewa Tatwa luihipun : tan dados mabacin, mawarih, mecikang wasi, ngambahang roma, mabaos kasar, mayuda, masanggama, nyablemes, ngrusak padruen Widhi, menek ring palinggih, panyenger miwah sane seosan yan tan saking pituduh i Pamangku utawi Prajuru Desa

(2) Tata kramaning mabusa ma ngranjing ring desa patut ngamangachang daging Kaputusan Parisada Hindu Dharma, sakadi ring sor:

ha. Yang wenten piodaln utawi patirtan ring Kahyangan Desa kapatut para :

1. Lanange : mawastra sane sampurna, ngangge destar tur makampuh.
2. Istrine : mawastra sane sampurna tur ngengge sasenteng.

na. Ritatkala ngayang / makarya :

1. Lanange : mangda ngangge wastra tur nylempot.
2. Istrine : mangda taler mawastra tur masenteng.

PAOS 52

Sang sane mamurug inucap ring ajmg, kasisipan tur kadanda. Ageng alit danda manut pararem krama desa tur kapatut ngupakara sapatute.

PAOS 53

Indik aci-aci ring Kahyangan Desa, mangda kapastikayang antuk Prajuru Desa, indik ageng alit palaksananipun. Piodalan ring Pura Desa lan Pura Puseh Peguyangan nemonin rahina Redite, Wuku Sinta / Banyupenaruh.

PAOS 54

Yan wenten jadma mamaling ring pura wenang jadma punika ngaturang pamrayascita ring pura punika, s alanturipun kauningang ring sang amawang rat (Pemerintah).

បទដ្ឋកថា ១២១
 ហិក្ខុត្ថស្វរិយស្វរិយ
 បទបាសិ ១១១

- | | | |
|-----|--|-----|
| (៣) | វិក្កេត្យកត្តិកាទាតបេត្ថេហោវេបេត្ថេ | (1) |
| (២) | វាតក្កិក្កតិកាទាតបេត្ថេហោវេបេត្ថេ ឧត្តេក្កត្តិកាទាតបេត្ថេ | (2) |
| (២) | ប្បកាមេហ្មបសាទកាវេបេត្ថេ វិកាតាសាវេសេ បិដិវិក្កេត្យកត្តិកាទាតបេត្ថេ | (3) |
| (១) | បកបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ ឧត្តេក្កត្តិកាទាតបេត្ថេ ឧត្តេក្កត្តិកាទាតបេត្ថេ | (4) |

បទបាសិ ១១២

កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ ឧត្តេក្កត្តិកាទាតបេត្ថេ :

- | | | |
|-----|--|------|
| (៣) | កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | Ngac |
| (២) | កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (1) |
| (២) | កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (2) |
| (២) | កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (3) |
| (១) | កាវេបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (4) |

បទបាសិ ១១៣

សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ :

- | | | |
|-----|---|------|
| (៣) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | Sang |
| (២) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (1) |
| (២) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (2) |
| (២) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (3) |
| (១) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (4) |
| (១) | សាគេត្យកត្តិកាទាតបេត្ថេស្វរិយិក្កេត្យកត្តិកាទាតបេត្ថេ | (5) |

PALET 2
INDIK RESI YADNYA
PAOS 55

- (1) Ring Kahyangan Tiga Desa patut kaadegang pamangku.
- (2) Kengin punika taler kawentenang panyade Pamangku, manut kabuatan kalih parareman.
- (3) Prabea upakara ngadegang pamangku rikala kadiksa Widhi ring Kahyangan Tiga kasungkemin utawi kamedalin antuk krama desa sinamian
- (4) Para pamangku, sulinggih utawi sang sadaka tan keneng cuntaka, sajabaning madrue kapatian.

PAOS 56

Ngadegang pamangku patut nganutin dudonan piteket ring sor puniki :

- (1) Ngawitin saking katurunan.
- (2) Nunas pamuus widhi, naur lan masembaran.
- (3) Pilihan i krama desa pakraman.
- (4) Uning indik-indik daging Kusuma Dewa, miwah sesanan pamangku.

PAOS 57

Sang sane tan dados kaadegang pamangku :

- (1) Cedaanga sarira.
- (2) Sakit buduh, sakit ila/ sakit gede.
- (3) Sane madrue parisolah tan becik.
- (4) Jadma sane kabaos nastika.
- (5) Pamangku sane kausang manut parareman krama desa.

PAOS 58

Ritatkala sinalih tunggil pamangku Kahyangan Desa kapiambeng/pialang pangacine dados kamargiang antuk pamangku lianan makadi :

- (1) Pamangku panyade.
- (2) Pamangku-pamangku sane seosan.
- (3) Utawi pamangku sane kamanggehang sumaih ring Pamangku Kahyangan Tiga.

PAOS 59

- (1) I pamangku tan keneng cuntakaning wong lian, taler tan wenang ajenukan sawa.
- (2) Yening ngarep cuntakania 12 rahina, ring sampun puput cuntakania wenang i pamangku maprayascita.
- (3) Muang yan wenten pernah pasawitrannya (anak, istri, semeton) seda, wenang taler i pamangku cuntaka, maprayascita.
- (4) Yan durung tugtug sengkere kadi ring ajeng i pamangku sampun ngaturang banten ring pura, wenang i pamangku makarya banten panyepuhan ring pura.

PAOS 60

Yening wenten sinalih tunggil Pamangku Kahyangan Tiga sane padem, prabean upakara pangabenan ipun kararemin antuk krama desa pakraman, mawates manut sasida-sidan i krama manut pararem.

ບາບວາສີ ໑໒໗

Par
lan

ບບຊຸສບຸກຄີກາດສາວທາງທາງນິກາມນິກາມບຸກຄີກາດສາວທາງທາງນິກາມ
ທາງນິກາມ ໑໒໗ (ບົດສາວ) ທາງນິກາມບົດສາວ

ບບຊຸສບຸກຄີ
ບົດສາວນິກາມ
ບາບວາສີ ໑໒໘

Rin
ring
(1)
(2)
(3)
(4)

- ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ/ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ
- | | |
|---------------|---------------|
| (໑) ບົດສາວທາງ | (໑) ບົດສາວທາງ |
| (໒) ບົດສາວທາງ | (໒) ບົດສາວທາງ |
| (໓) ບົດສາວທາງ | (໓) ບົດສາວທາງ |
| (໔) ບົດສາວທາງ | (໔) ບົດສາວທາງ |

ບາບວາສີ ໑໒໙

Sua
Mr
ma

ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ/ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ
ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ/ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ

ບາບວາສີ ໑໓໑

Sap
pati

ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ/ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ
ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ/ບົດສາວບຸກຄີກາດສາວທາງທາງນິກາມ

PAOS 61

Pamangku Kahyangan Tiga Desa kaaturang olih-olihan marupa wastra, kampuh lan destar satunggil 9 (enem) sasih apisan.

PALET 3

INDIK PITRA YADNYA

PAOS 62

Ring sakuub Desa Pakraman Peguyangan wenten setra / sema akuehnia sakadi ring sor :

- | | |
|--------------------|--------------------|
| (1) Sema Daton | (5) Sema Setra. |
| (2) Sema Candi | (6) Sema Dukuh. |
| (3) Sema Agung. | (7) Sema Dakdakan. |
| (4) Sema Punggung. | (8) Sema Tagtag. |

PAOS 63

Suang-suang setra sane inucap ring ajeng wenten taler tetangunanipun lan Mrajapati. Tetangunan punika sami pamiaranipun saking para panyiwu sane mapendem ring setra punika.

PAOS 64

Sapa sira ugi sane pacang nangun karya ngaben miwah keni / katiban baya pati patut masadoik ring prajuru banjar.

PAOS 65

Saluiring jadma padem sajeroning 7 (pitung) rahina kengin kaaben maupakaran agung miwah alit kadadosang manut Pasamuhan Parisada Hindu Dharma ring Ubud, sajawaning wenten pawilangan seos saking sang madruc sang lampus. Nanging yan wenten jadma padem tan sareh, miwah sakit ila wiadin sane seosan, upakaranipun patut maweweh pangulapan / panebasan.

PAOS 66

Bacakan yusan jadma sane patut miwah tan patut kaupakara luihipun :

- (1) Rare sadurung mayusa langkung ring 3 (tigang) sasih, karuron , rare kantun katut udel tan wenang kaabenang.
- (2) Rare sane sampun mayusa langkung ring 105 rahina, dereng maketus, patut kaabenang nglungah.
- (3) Saking maketus salanturipun patut kaupakara sapatutnia.

PAOS 67

Indik sasebelan kawaliang sakadi ring sor puniki :

- (1) Rare kantun katut udel, durung mayusa 3 (tigang) sasih, karuron sebelanipun 42 rahina.
- (2) Sebel bebanjaran laminipun 3 (igang) rahina tur ring banjar kaprayascita.
- (3) Yaning pangabenan masa ngambil sebel ring banjar laminipun 11 utawi 12 rahina, ngawit rahina sasampun pangutangan.
- (4) Sane kasebelan ngarep, kengin kamanggehang catur cuntaka.

PAOS 68

I krama desa sane mendem irika madrue wewenang tur kuasa ngatur, mecikang rauh mapidabdab ring setranyane manut pituduh i pamangku (1 Prajuru Setra).

PAOS 69

Mendem sawa ringsetra punika nenten kadadosang yan nemoning :

- (1) Patirtan ring Kahyangan Tiga Desa Pakraman Peguyangan.
- (2) Ritatkala nemoning rerahinan jagat luire : Galungan, Kuningan, Nyepi, Kasanga, Purnama, Tilem, miwah sane seosan manut pituduh Pamangku Setra.
- (3) Prade wenten krma desa padem, gumanti pacang kapendem pramangkin, patut kasulubang/kasepiang sajeroning Ida Betara ngadeg manut pawarah i prajuru desa.

PAOS 70

Asing-asing kulawarga desa pakraman miwah kulawarga Indonesia sane maagama Hindu kadadosang ngangge setra, sios ring sane maagama Hindu nenten kadadosang ngangge setra utawi mendem sawa ring setra punika.

Yan pacang mapendem makarya kuburan masengker laminipun wantah awarsa (1 tahun).

PAOS 71

Jadma tamiu/penumpang, jadma sane usan/kausan makrama banjar pakraman sane maagama Hindu sakuub Desa Pakraman Peguyangan, kadadosang mendem sawa kalih ngaben, yening sampun naur panukon setra/sema, agung alit manut parareman.

ສາມພິສັດຢູ່ບຸຣຸກສາກຸງເຮັດສູນ ມະຫາສິນທິສັດ ມະຫາສິນທິສັດ
/ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ

ບາງບາສີ ນຶ່ງ

ສາມພິສັດ ມະຫາສິນທິສັດ / ມະຫາສິນທິສັດ / ມະຫາສິນທິສັດ ມະຫາສິນທິສັດ
ມະຫາສິນທິສັດ ມະຫາສິນທິສັດ

ບາງບາສີ ນຶ່ງ

- ສາມພິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ
- (1) ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ
 - (2) ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ

ບາງບາສີ ນຶ່ງ

ສາມພິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ
ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ

ບາງບາສີ ນຶ່ງ

ສາມພິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ
ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ ມະຫາສິນທິສັດ

၁၂၂
Sajawaning naur panukon setra mucep patut taler ngwentenang aet pamendemana, pangabenan/palebun ring setra Kahyangan Desa Pakraman manut tata cara Agama Hindu.

၁၂၃
PAOS 72

Sapa sir augi mendem/ngaben/malebu kadadosang nginepang bangbang utawi pamalungan wantah arahina kewannten.

PAOS 73

Kula warga krama Desa Pakraman Peguyangan nenten kadadosang :

- ၁၂၄
- (1) Mendem sawa, ngaben, nunjel pangawak-awak ring karang paumahan.
 - (2) Ngenahang barang-barang sane kabaos ngletehin karang paumahan, parhyangan manut dudonan Agama Hindu

PAOS 74

၁၂၅
Rare sane katut udel miwah sane durung tumbuh gigi (durung ketus) durung mayusa 3 (tigang) sasih patut kapendem pramngkin nenten ngetang larangan.

PAOS 75

၁၂၆
Sajeroning bebanjaran yening jagi mendem sawa lintangan ring adiri ring rahina miwah setra/sema tunggal, sane nampek ring setra/sema patut mamargi dumunan. Asapunika taler pamargine rikala palebun lan pangabenan.

1. ၁၂၁
Sajawaning naur panukon setra nateap patut taler ngwentenang aet pamendemman, pangabenan/palebon ring setra Kahyangan Desa Pakraman manut tata cara Agama Hindu.

PAOS 72

၁. ၁၂၂
Sapa sir augi mendem/ngaben/malebu kadadosang nginepang bangbang utawi pamalungan wantah arahina kewannten.

PAOS 73

Kula warga krama Desa Pakraman Peguyangan nenten kadadosang :

၁. ၁၂၃
(1) Mendem sawa, ngaben, nunjel pangawak-awak ring karang paumahan.
(2) Ngenahang barang-barang sane kabaos ngletchin karang paumahan, parhyangan manut dudonan Agama Hindu

PAOS 74

၁. ၁၂၄
Rare sane katut udel miwah sane durung tumbuh gigi (durung ketus) durung mayusa 3 (tigang) sasih patut kapendem pramngkin nenten ngetang larangan.

PAOS 75

၁. ၁၂၅
Sajeroning bebanjaran yening jagi mendem sawa lintangan ring adiri ring rahina miwah setra/sema tunggal, sane nampek ring setra/sema patut mamargi dumunan. Asapunika taler pamargine rikala palebon lan pangabenan.

មាត្រា ១១ រ. ៣១

សិទ្ធិកាត់កែក្នុងក្របខណ្ឌ ៗ យ៉ាងណាដែលបានកំណត់ដោយច្បាប់/ រដ្ឋប្បវេណី បំប្លែង
ច្បាប់ឬក៏សេចក្តីណាមួយផ្សេងទៀត។

Saje
tung

មាត្រា ១២
អំពីការកាត់កែ
មាត្រា ១១ រ. ៣១

(១) ចាតុប្បត្តិបំប្លែង ឬក៏សេចក្តីណាមួយផ្សេងទៀត ដែលបានកំណត់ដោយច្បាប់ ឬ
រដ្ឋប្បវេណី ត្រូវតែមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី ដែលបានកំណត់
ដោយច្បាប់។

(1)

(២) ច្បាប់ណាមួយដែលបានកំណត់ដោយច្បាប់ ឬ
រដ្ឋប្បវេណី ត្រូវតែមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី ដែលបានកំណត់
ដោយច្បាប់។
ក. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ខ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
គ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ឃ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ង. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ច. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ឆ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ជ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ដ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ឈ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ញ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី
ដ. ឱ្យមានលក្ខណៈស្របគ្នាជាមួយច្បាប់/ រដ្ឋប្បវេណី

(2)

Sajeroning bebanjaran, yening mendem sawa ring malelet ring sema/setra tunggal, mapendem sawa punika dados mamargi.

PALET 4

INDIK MANUSA YADNYA

- (1) Manusa yadnya inggih punika upacara-upacara darmaning manusa, ngawit saking patemoning kama bang lawan kama petak sajeroning garba ngatos kalayu sekar riwekas.
- (2) Upacara kadi ring ajeng madudonan sakadi ring sor
 - ha. Magedong-gedongan duk pangrempinian i biang.
 - na. Duk sang kama reka medal.
 - ca. Kepus udel.
 - ra. Upakara nglepas aon (12 rahina).
 - ka. Tutug kambuhan (42 rahina).
 - da. Nigang sasihin (3 sasih = 105 rahina).
 - ta. Pawetuan / odalan / oton (6 sasih).
 - sa. Tutug kelih (ngraja swala), ngraja (wadone), ngeimbakin (lanange).
 - wa. Matatah / mapandes.
 - la. Mawiwaha / nganten.
 - ma. Mawinten.

PALET 5
INDIK BHUTA YADNYA
PAOS 78

- (1) Bhuta yadnya inggih punika upacara-upacara biakala ring pertiwi, ring kahyangan, sarwa prani itang karah saha upacara-upacara ring bebhutan.
- (2) Upacara pabiakala ring sarwa prani, luire:
- ha. Ring sarwa tumuuh rikala Tumpek Pangatag (rahina Saniscara Kliwon Wuku Wariga).
 - ca. Ring sarwa ingon-ingon, rikala Tumpek Andang (rahina Saniscara Kliwon Wuku Uye).
 - ra. Upacara pakalan-kalaan manusa anut wiguna, kabaos pabiakala.
- (3) Upacara pabiakala ring pertiwi, kahyangan lan bebhutan kawatsnin macarau.
- (4) Pacaruan inucap ring ajeng : nista, madya, utama , manut wiguna kadi ring sor :
- ha. Eka Sata / Panca Sanak.
 - na. Panca Sata.
 - ca. Tawur Agung.
 - ra. Resi Gana.
 - ka. panca Kelud.
- (4) Sajawaning ring ajeng kawentenang upakara:
- ha. Mejot-jotan utawi yadnya sesa, sane kalaksanayang rikala wusan ngrateng.
 - na. Masapuh-sapuh rikala pacang wali ring pura.

បុរាណសាស្ត្រ ១២១

តាមគំនិតរបស់អ្នកសិក្សាសាស្ត្រសាសនា គេបានបែងចែកសាសនាជាប្រភេទ ២ គឺ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប

បុរាណសាស្ត្រ ១២២

- (ក) សាសនាដែលមានលក្ខណៈបុរាណ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប
 ៣. សាសនាដែលមានលក្ខណៈបុរាណ
 ៤. សាសនាដែលមានលក្ខណៈទំនើប
- (ខ) សាសនាដែលមានលក្ខណៈបុរាណ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប
 ៣. សាសនាដែលមានលក្ខណៈបុរាណ
 ៤. សាសនាដែលមានលក្ខណៈទំនើប
- (គ) សាសនាដែលមានលក្ខណៈបុរាណ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប
 ៣. សាសនាដែលមានលក្ខណៈបុរាណ
 ៤. សាសនាដែលមានលក្ខណៈទំនើប
- (ឃ) សាសនាដែលមានលក្ខណៈបុរាណ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប
 ៣. សាសនាដែលមានលក្ខណៈបុរាណ
 ៤. សាសនាដែលមានលក្ខណៈទំនើប

បុរាណសាស្ត្រ ១២៣
 ស្ថាបនាសាសនាបុរាណ
 បុរាណសាស្ត្រ
 បុរាណសាស្ត្រ
 បុរាណសាស្ត្រ

- (ក) សាសនាដែលមានលក្ខណៈបុរាណ ៖
 ១. សាសនាដែលមានលក្ខណៈបុរាណ
 ២. សាសនាដែលមានលក្ខណៈទំនើប
 ៣. សាសនាដែលមានលក្ខណៈបុរាណ
 ៤. សាសនាដែលមានលក្ខណៈទំនើប

PAOS 79

Nangken ngawarsa rikalaning Tilem Kasanga kawentenang Tawur Kasanga, ketah kabaos Ngrupuk, maka cihna pacang mapag rahina Panyepian benjangne.

PAOS 80

- (1) Upacara sane kamargiang antuk krama desa:
ha. Amati geni, tan dados maapi-api.
na. Amati karya, tan kengi nyambut / ngambil karya.
ca. Amti lelangon, tan kengin maoneng-onengan, mapalalian, masuara
gora lan sapanunggalannia..
- (2) Pabraton inucap kamargiang saking semeng ngantos wengi (surup surya)
rauh semeng, raris kasuarayang kulkul, punika cihna Pengembak.
- (3) Sang amurug kecaping ring ajeng keni pamidanda manut pararem banjar /
tempek suang-suang kamargiang anuk patilik (pacalang desa).
- (4) Riwus rahina Nyepi (benjangne) maka cihna pangawit isaka warsa, patut
suang-suang warga desa sami ngaksama.

PANCAMAS SARGAH
SUKERTA TATA PAWONGAN

PALET 1

INDIK PAWIWAHAN

PAOS 81

- (1) Pawiwahan inggih punika petemoning purusa lan pradana malarapan antuk
panunggalan kayun suka cita kadulurin antuk upasaksi sekala niskala.

- (໘) ບາດສະຫນາສາວົບບາດສະຫນາສາວົບ :
 ມາ ບົບສະຫນາສາວົບບາດສະຫນາສາວົບ
 ສາ ງາວາກາດສາວົບ/ບາດສະຫນາສາວົບ
 ສາ ທັກກິດສາວົບ/ບາດສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥

(2)

- (໘) ບົບສະຫນາສາວົບບາດສະຫນາສາວົບ :
 ມາ ສາວົບສາວົບ/ບົບສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥
 ສາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 ສາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 ກາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 (໓) ບົບສະຫນາສາວົບບາດສະຫນາສາວົບ :
 ບົບສະຫນາສາວົບ/ບົບສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥

(2)

(3)

ບາດສະຫນາສາວົບ ບົບສະຫນາສາວົບ

- (໘) ບົບສະຫນາສາວົບບາດສະຫນາສາວົບ :
 ມາ ສາວົບສາວົບ/ບົບສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥
 ສາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 ສາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 ກາ ສາວົບສາວົບ/ບົບສະຫນາສາວົບ
 (໘) ບົບສະຫນາສາວົບບາດສະຫນາສາວົບ :
 ບົບສະຫນາສາວົບ/ບົບສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥

(1)

(1)

ບາດສະຫນາສາວົບ ບົບສະຫນາສາວົບ

- ບົບສະຫນາສາວົບບາດສະຫນາສາວົບ :
 (໘) ສາວົບສາວົບ/ບົບສະຫນາສາວົບ (ບົບສະຫນາສາວົບ
 ກສາດສາວົບ) ॥

1

(1)

- (2) Palaksanaan pawiwahan luiré
- ha. Pepadikan kamanggala antuk kulawarga.
 - na. Ngrorod / marangkat riin, wau kakrunayang.
 - ca. Nyeburin. utawi sentana nyeburin (ri sampun nganutin upakara pamersan).
- (2) Pidabdab sang pacang mawiwaha patut :
- ha. Sampun manggeh deha truna (prasida nganutin Undang-Undang Perkawinan No. 1 tahun 1974).
 - na. Sangkaning pada rena (tan kapaksa).
 - ca. Nganut kecaping agama (tan gamia gamana).
 - ra. Kawisudayang suda wadani prade pangambile tios agama miwah kapati wangi).
- (3) Pamargin pawiwahan mangda taler nganutin Undang-Undang Perkawinan saking sang ngawiwenang.

PAOS 82

- (1) Pawiwahan sane kapatutang ring desa, sakadi ring sor :
- ha. Sampun kamargiang pabiakalan utawi pawiwahan, kasinaksiang sekala niskala antuk pandita utawi pinandita.
 - na. Wenten pasaksi Prajuru / Dulu-dulu sane mapakelingan utawi ngilikitayang pawiwahan.
- (2) Parabian sane tan manut kadi ring ajeng sinanggeh tan patut (tan sah).

PAOS 83

Tata caraning parabian patut sakadi ring sor :

- (1) Sapa sira ugi pacang ngwarangang pakulawargan patut masadok ring Prajuru/Dulu-dulu, salanturnia Prajuru/Dulu-dulu maritatas manut tan manut kakecap parabian

(ក) បង់ពិន័យបង្កើនត្រួតពិន័យជាតិ៖
បង់ពិន័យត្រួតពិន័យសហប្រតិបត្តិការប្រចាំប្រតិបត្តិ៖

၁၈၇ ကပ်ကပ်စကား

၈၁။ နဂါးနဂါးပုလဲတို့သည်

ឧ) សិទ្ធិការក្រោកឆ្នើមរបស់ប្រជាជន។

(၇) ပျာကုဗျားကုကင်္ဂါ/မကုဗျားကုကင်္ဂါ=

២២. ស្រុកបាត់ដំបង ខេត្តបាត់ដំបង ឃុំបាត់ដំបង (តាបង) ឃុំបាត់ដំបង

[illegible]

(3) សិទ្ធិការពារការបាត់បង់ (ក្នុងការបាត់បង់)៖

37. ສະຫຼຸບບາງສິ່ງທີ່ໄດ້ຮຽນຈາກການສຶກສາ

[illegible]

១២១ តាងឡែ ហ៊ីឡីដូប្បូម ហូចប៊ីប្រាង ឯត្រាត កក់ក្តៅ កក់ក្តៅ តាងឡែ ហ៊ីឡី
ហូចត្រាត តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី
តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី តាងឡែ ហ៊ីឡី

៣១ ប្រាសាទត្រីមករា បាវសាសនា ព្រះបាទសុរិយោវរ្ម័ន

(១) បតីកក្កាឬបុគ្គលិកស្រីស្រីប្រុស ទំនាស់ (ឬប្អូន) បងប្អូនស្រីប្រុស មនុស្ស
ទាំងឡាយដទៃ៖

២៧. សក្ខីកាលីសក្សីបាត់បង់ស្រាប់តែ ក៏ស្រាប់តែបង្អួច ហេតុអ្វីបានជា
ក៏ប្រកាសប្រកាសដូច្នេះ៖

ក) ក្រុមប្រឹក្សាភិបាល/ក្រុមប្រឹក្សាភិបាលស្ថាប័នស្របច្បាប់

៣១ ចំណែកនៃកំណត់ត្រាដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។

๓) สนธิสัญญาการค้าเสรีอาเซียน

ក) ហេតុអ្វីបានជាមានការប្រែប្រួល?

២១ បរិច្ចាគបរិក្ខេប/ធម្មបទបរិក្ខេប

(2) Pamargin pepadikan anut dudonan

Pamargine jantos ping tiga, saha suang-suang malarapan

ha. Kapertama makta sedah.

na. Kaping kalih antuk sedah ring basan pupur

ca. Kaping tiga, ngunya, kabaos pamuput pepadikan

(3) Prade ngrorod / marangkat patut :

ha. Sabeng lanange ngwentenang panglukuan duta mejati sakirangnya 2 (kalih) diri, tur makta suluh.

na. Pagenahan ngantene tan kengin ring pakubon sang lanang sadereng mabiakala.

(4) Sajeroning kabaosan (bebaosan) :

ha. Kamanggala antuk geng pangampura arep ring reraman wadone.

na. Kaigumang baos indik pakidih utawi kaplegayang arep ring pasewakan sang ngidih saha dewasa pakerab kambeane ri wekas.

ca. Kacihnayang indik kapurusa utawi prade sentana rejeg kajejerang kapatut ngidih anak lanang sane kabaos pawiwahan nyeburin, tur ri sampun sulur pamerasan kategepin kamanggehang sentana nyeburin.

ra. Prade tan trima bebaose kamargiang jantos ping tiga.

(5) pakerab kambean mapiteges upacara tinas apadang (puput) mapikuren awanang manut sakadi ring sor :

ha. Sajeroning kabaos ambe, kalaksanayang ring sekala niskala antuk sarana ngunya miwah pawudi widana:

1. Ngunya pinaka ngambe/ngadungang kayun suang-suang pakulawargan wadone.
2. Widi widana pinaka pejati niskala nunas wadone ring pamrajan kamulan.

na. Sajeroning baos kerab palaksana ring sekala :

1. Antuk panyaksi krama banjar.
2. Pamekas panyaksi Prajuru / Dulu-dulu saha ngilikitayang.

ບາງສາ ໑ ຫຼ້າ
 ບົດສົມມາດພິມາລີ
 ບາງສາ ໑ ປັດ

- (໑) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໒) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໓) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໔) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ

(1) P
k
(2) V
b
(3) P
n
(4) S
(
d

ບາງສາ ໑ ປັດ

ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ

- (໑) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໒) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໓) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໔) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ
- (໕) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ

Tata c
(1) f
(2) l
(3) l
:
(4) l
:
(5)

ບາງສາ ໑ ປັດ

ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ

- (໑) ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ ບົດສົມມາດພິມາລີ

Prade
(1)

PALET 2
INDIK NYAPIHAN
PAOS 84

- ၁။
ကလေး
ပုဂံ
မိမိ
ပုဂံ
ပုဂံ
- (1) Pawiwahan prasida kawusan malarapan antuk palas parabian utawi kapademan.
 - (2) Wusan mapikuren riantukan salah sinunggal seda mapiteges balu, makadi balu lanang/istri.
 - (3) Palas parabian wenten kalih paos, inggih punika sangkaning pada lila miwah mawiwit wicara.
 - (4) Sang ayat palas marabian patut atur supeksa pailikitan riin ring sang rumaos (Pengandilan Negeri) wastu tinas apadang pamutuse kabaos nyapihan wau dulu nyiarang kawentenang ring desa. Pamelin / panumbas.

PAOS 85

Tata cara palas parabian sangkaning pada lila sakadi ring sor :

- ၁။
- (1) Naur prabea pasaksi sinalih tunggil sami matenga.
 - (2) Pagunakayan polih pahan desa.
 - (3) Pabekel, tatadan suang-suang kakuasa niri-niri miwah warisan kakuasa antuk purusa.
 - (4) Ngrauhin miwah ngupajiwa pratisentana manut swadarmaning sang kapurusa.
 - (5) Ngelung jinah bolong logika prajuru / dulu.

PAOS 86

Prade ri wekas sang palas kacihnan adung malih, patut :

- (1) Nglaksanayang pawiwahan malih.

- (២) គេច្បាប់និងច្បាប់សីលធម៌ ឯងម្នាក់ៗស្រាប់តែដឹងច្បាប់។
- (៣) កាល/កាលណាដែលច្បាប់សីលធម៌ ឯងម្នាក់ៗស្រាប់តែដឹងច្បាប់។

(១) K:
(២) N:
ny

បទប្បញ្ញត្តិ ២៧

- (ក) និកាយសាសនាដែលមានប្រាសាទ៖
- ២៧ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា
- ២៨ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា
- (ខ) ដូចជាច្បាប់សីលធម៌ដែលមានប្រាសាទ៖
- ២៩ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា
- ៣០ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា
- ៣១ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា
- ៣២ កាលណាដែលច្បាប់សីលធម៌ (ឬច្បាប់សីលធម៌) ដែលមានប្រាសាទ គឺជា

(1) S:
h

n
(2) S:
h

r

បទប្បញ្ញត្តិ ២៨

កាលណាដែលច្បាប់សីលធម៌ដែលមានប្រាសាទ៖

- (ក) ដូចជាច្បាប់សីលធម៌ដែលមានប្រាសាទ
- (ខ) ដូចជាច្បាប់សីលធម៌ដែលមានប្រាសាទ
- (គ) ដូចជាច្បាប់សីលធម៌ដែលមានប្រាសាទ

Balu
(1)
(2)
(3)

- (2) Kadenda nikel saking palase yadastun wit palase pekik pada lila
- (3) Nyala / ngambul lintang saking 2 (kalih) warsa, tan pajiwa kabaos nyapihan, tur kakalih patut masadok ring prajuru suang-suang banjar

PAOS 87

- (1) Sang balu kabinayang dados :
- ha. Balu luh (rangda) wit sentana (sentana rajeg) miwah balu luh boya sentana.
- na. Balu muani kapurusan (wit sentana) miwah balu muani nyeburin (boya sentana).
- (2) Swadarmaning balu inucap patut :
- ha. Ngemanggehang patibrata tan kengin ngemargiang paradara / dratikrama.
- na. Nguasayang waris, pagunakaya, tan dados ngadol, ngadiang makidihang lan seosan punika, sajawaning kabebasan saking pianak utawi kulawarga pinih tampek saking kurenanya prade pianak kanton alit-alit.
- ca. Kengin ngidih sentana prade wenten pidabdab sadurung sinalih tunggil padem, saha kabebasan antuk kulawarga sinanggeh kapurusa.
- ra. Kawenangan mawiwaha, prade wenten kabebasan anut angka aksara na.

PAOS 88

Balu kaucap tan pageh sakadi ring sor :

- (1) Dratikrama utawi paradara.
- (2) Matilar saking pakubon tan masadok jantos 6 (enem) sasih.
- (3) Lempas ring swadarma seos-seosan, tan prasida ngesehin solah mapraweti arep ring pituduh kulawarga purusa.

បទប្បញ្ញត្តិ ១២១
 ហិក្ខុវិច្ឆិកា
 បទប្បញ្ញត្តិ ១២២

- | | | | |
|-------|---|-----|------------------------------|
| (ក) | វិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (1) | Sen
pap |
| (ក្ល) | ប្រវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (2) | Pra |
| (ក្ល) | ប្រវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (3) | Pra
kav |
| (១) | ប្រវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (4) | Pra
upa |
| (២) | វិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (5) | Sei
kei
ny |
| (៣) | វិច្ឆិកាបទប្បញ្ញត្តិ ១២១ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២១
ឯកា។ | (6) | Sai
ha
na
ca
ra. |

បទប្បញ្ញត្តិ ១២៣

- | | | | |
|-----|--|-----|---------|
| (ក) | វិច្ឆិកាបទប្បញ្ញត្តិ ១២៣ ៖ សាគរាស្សប្បវេណីវិច្ឆិកាបទប្បញ្ញត្តិ ១២៣
ឯកា។ | (1) | N
ka |
|-----|--|-----|---------|

PALET 3
INDIK SENTANA
PAOS 89

- (1) Sentana wenten kalih paos, sane kaucap prati sentana miwah sentana paperasan.
- (2) Pratisentana inggih punika sentana sane metu saking pawiwahan kapatut.
- (3) Prade pawiwahane tan kapatut ngwetuang sentana, mangda tan kantun kawastanin bebinjat utawi astra yogia kamanggala antuk panyangaskara.
- (4) Prade pawiwahane tan ngwetuang sentana kengin ngidih sentana antuk upasaksi sekala niskala sane kawastanin sentana paperasan.
- (5) Sentana rajeg inggih punika, pratisentana wadon (predana) sane kemanggehang lanang (purusa) tur ri sampun nglaksanayang pawiwahan nyeburin.
- (6) Sang sane dados kaarsayang sentana rajeg inucap wiwit (ka), inggih punika:
 ha. Pratisentana wadon tunggal.
 na. Sampun kamanggehang dados pratisentana lanang (purusa).
 ca. pawiwahan kaceburin, kautamayang antuk jadma sane maagama Hindu utawi jadma sane maagama siosan sane sampun nglaksanayang pamarisuda raga utawi sudiwadani.
 ra. Sane manggehang sentana rajeg patut masadok ring i prajuru banjar tur kelihan banjar patut nyiarang ring banjar saha ngaturang ring Prajuru Desa Pakraman.

PAOS 90

- (1) Ngangkat sentana manut dudonan patut macihna arta brana pamerasan sane kasinaksiang sekala niskala.

PALET 4
INDIK WARISAN
PAOS 92

- (1) Warisan inggih punika : tetamian arta brana , saha ayah-ayahan, ngupadi sukerta sekala niskala saking kaluhurannia arep ring turunania.
- (2) Kang kasinanggeh warisan luire :
ha. Due tengah, makadi tegal ayahan desa, kahyangan, miwah sane seosan.
na. Pamrajan kamulan.
ca. Pagunakayan, tadtadan / jiwa dana, utang piutang.
- (3) Wawu kengin kabaos warisan prade wenten:
ha. Sang mapiturun (pawaris).
na. Katurunannya (ahli waris).
ca. Arta brana miwah tetegenan (ayah-ayahan) makacihna warisan.

PAOS 93

- (1) Ahli waris luire :
ha. Preti sentana purusa.
na. Preti sentana predana (sentana rajeg).
- (2) Prade tan wenten sakadi ring ajeng, kang sinanggeh ahli waris:
ha. Turunan purusa pernah ngunggahang, rerama lanang, pekak, salanturipun rerama misan mindon.
na. Turunan purusa pernah ka samping makadi kaponakan miwah mindon.

បុរាណសាស្ត្រ ៣៣

(ក) ស្រង់ចម្លើយឡើងវិញនេះ៖

- ហេតុអ្វីបានជាបុរាណសាស្ត្របានកើតឡើងមក? ចម្លើយគឺថា បុរាណសាស្ត្រ
 គឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 គឺថា បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 គឺថា បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ

Swadar

(1) N

ng

ay

(2) N

(3) N

បុរាណសាស្ត្រ ៣៤

បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ

- (ក) បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 (ខ) បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 (គ) បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 ហេតុអ្វីបានជាបុរាណសាស្ត្របានកើតឡើងមក? ចម្លើយគឺថា បុរាណសាស្ត្រ
 គឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 គឺថា បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ
 គឺថា បុរាណសាស្ត្រគឺជាបុរាណសាស្ត្រដែលបានកើតឡើងពីការសិក្សាអំពីបុរាណសាស្ត្រ

Pange

(1) R

k

(2) F

k

r

(3) S

l

i

i

(4)

PAOS 94

Swadarmaning ahli waris patut :

- (1) Nrima saha nguasayang tetamian pahan saking kaluhurana makadi ngrempon sanggah, pura saha pangupakarania muah nyledihinin ayah-ayahan pawaris.
- (2) Ngabenang pawaris saha nglanturang upacara-upacara pitra.
- (3) Nauran utang-utang pawaris sane manut panglokika.

PAOS 95

Pangepahan waris manut sakadi ring sor :

- (1) Ri sampun kalaksanayang Pitra Yadnya lan utang-utang pawaris buntas kataur.
- (2) Para ahli waris polih pahan pada sangkaning pagunakayan, sajabaning karang/tegal ayahan desa kaamong antuk ahli waris kang sinanggeh krama ngarep utawi krama batan peha.
- (3) Sinalih tunggil ahli waris kengin tan polih pahan pada :
 - ha. Nilar kawitan lan sesananing agama.
 - na. Alpaka guru rupaka.
 - ra. Sentana rajeg kesah mawiwaha utawi pratisentana nyeburin suang-suang kabaos ninggal kadaton.
- (4) Boya ahli waris kengin muponin hasil anut dudonan, luire :
 - ha. Sentana luh, salami dereng kesah mawiwaha utawi alpaka guru miwah prade madrebe pianak tan kaangkenin antuk wong tua rare inucap, kengin ngwaris wantah pikolih (pagunakayan) sentana, luh inucap kemaon.
 - na. ca. Balu luh wiadin muani nyeburin (suang-suang boya sentana).
 - ca. Mulih deha utawi truna, riantukan ring pawiwahane pecak sampun kabaos ninggal kadaton.

Sawah due Pura Desa Peguyangan No. 547

5	SP Klas II, luas	0,360 Ha,	magenah ring Subak Pakel (laba Pura Desa). <i>Antan</i>
10	SP Klas II, luas	1,720 Ha,	ring Subak Pakel (laba Pura Puseh). <i>suris ✓</i>
12	SP Klas II, luas	0,010 Ha,	ring Subak Pakel (bukti nyampat). <i>1 kta</i>
13	SP Klas II, luas	0,250 Ha	ring Subak Pakel (bukti nyampat).
16	SP Klas I, lusa	<u>1,770 Ha</u>	ring Subak Pakel (laba Pura Desa). <i>> u lusa</i>
		4,110 Ha	

Karang due Pura Desa Peguyangan No. 970

- Pipil NO. 970, persil No. 20 dp klas II luas 1.000 Ha (genah Pura Desa, Pura Puseh, Panyarikan, Manik Tahun, Tegal Nyuh). ✓
- Pipil No. 970, persil No. 21 klas II luas 1,195 Ha (genah KUD), kulawarga Sengguan negakin karang desa 0, 570 Ha. ✓
Sisa 0,625 Ha.
- Pipil No. 970, persil No. 156. dp, klas III luas 0,580 Ha (Tegal Nangsaran, genah Bale Banjar Batur). ✓

he
ngun

elpj

9'

9'

9'

L
dipen

SURAT KETERANGAN.

No: 191/1975.


Menegaskan dengan sebenarnya, bahwa menurut Buku C/Lota Desa Peguyangan No: 90, Pasudahan Abian Kesiman, ada tercatat tanah:

DERUWE PURA DESA PEGUYANGAN

pipil No: , persil, klas, luas ha.

970	20.dp.	II	1,000.
970	21.dp.	II	1,195.
970	156.dp.	III	0,580.

Sket/batasnya:



Demikian surat keterangan ini dibuat dengan sebenarnya agar dapat dipergunakan di mana perlu.-

Denpasar, 10 April 1975.

A.n. Kepala Kantor LPDA Wilayah Bagian Pengukuran.

Kepala Seksi Pengukuran.



(1 (Gusti Njamen Darni)).